

គម្រោង Neighborhood INTEGRITY Medicare-Medicaid Plan ផ្តល់ជូនដោយ
គម្រោង Neighborhood Health Plan នៃ Rhode Island

សេចក្តីជូនដំណឹងអំពីការផ្លាស់ប្តូរប្រចាំឆ្នាំសម្រាប់ឆ្នាំ 2023

សេចក្តីផ្តើម

បច្ចុប្បន្នអ្នកបានចុះឈ្មោះជាសមាជិករបស់អង្គការ Neighborhood INTEGRITY ។ នៅឆ្នាំក្រោយ នឹងមានការផ្លាស់ប្តូរចំពោះអត្ថប្រយោជន៍ ការធានារ៉ាប់រង និងច្បាប់របស់គម្រោង។ សេចក្តីជូនដំណឹងអំពីការផ្លាស់ប្តូរប្រចាំឆ្នាំនេះ ប្រាប់អ្នកអំពីការផ្លាស់ប្តូរ និងកន្លែងដែលត្រូវស្វែងរកព័ត៌មានបន្ថែមអំពីការផ្លាស់ប្តូរទាំងនោះ។ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីថ្លៃចំណាយ អត្ថប្រយោជន៍ ឬវិធាននានា សូមពិនិត្យមើល *សៀវភៅណែនាំសមាជិក* ដែលមាននៅលើគេហទំព័ររបស់យើងតាមរយៈ www.nhpri.org/INTEGRITY។ ពាក្យគន្លឹះ និងនិយមន័យនៃពាក្យមានតាមលំដាប់អក្ខរក្រមក្នុងជំពូកចុងក្រោយនៃ *សៀវភៅណែនាំសមាជិក*។

តារាងមាតិកា

- A. ការបដិសេធមិនទទួលខុសត្រូវ..... 3
- B. ការពិនិត្យឡើងវិញទៅលើការធានារ៉ាប់រង Medicare និង Medicaid របស់អ្នកសម្រាប់ឆ្នាំក្រោយ... 3
 - B1. ប្រភពព័ត៌មានបន្ថែម 5
 - B2. ព័ត៌មានអំពី Neighborhood INTEGRITY 7
 - B3. ចំណុចសំខាន់ៗ ដែលត្រូវធ្វើ 8
- C. ការផ្លាស់ប្តូរបណ្តាញអ្នកផ្តល់សេវា និងឱសថស្ថាន10
- D. ការផ្លាស់ប្តូរអត្ថប្រយោជន៍សម្រាប់ឆ្នាំក្រោយ11
 - D1. ការផ្លាស់ប្តូរអត្ថប្រយោជន៍ សម្រាប់សេវាថែទាំសុខភាព11

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់ ។ ការទូរសព្ទមកលេខនេះ គឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។



D2. ការផ្លាស់ប្តូរចំពោះការធានារ៉ាប់រងថ្នាំមានវេជ្ជបញ្ជា.....12

E. របៀបជ្រើសយកគម្រោងមួយ16

E1. របៀបបន្តនៅក្នុងគម្រោងរបស់ពួកយើង16

E2. របៀបផ្លាស់ប្តូរគម្រោង16

E3. ការចាកចេញពីគម្រោង Neighborhood INTEGRITY16

F. របៀបទទួលបានជំនួយ.....19

F1. ការទទួលបានជំនួយពីគម្រោង Neighborhood INTEGRITY.....19

F2. ការទទួលបានជំនួយពីអន្តរការីចុះឈ្មោះរបស់រដ្ឋ20

F3. ការទទួលបានជំនួយពី អ្នកតស៊ូមតិផ្នែកថែទាំសុខភាពរបស់ RIPIN.....21

F4. ការទទួលបានជំនួយពី កម្មវិធីជំនួយធានារ៉ាប់រងសុខភាពរដ្ឋ (SHIP)
 និងកម្មវិធីគាំទ្រការចុះឈ្មោះ Medicare-Medicaid (MME)21

F5. ការទទួលបានជំនួយពី Medicare22

F6. ការទទួលបានជំនួយពី Rhode Island Medicaid.....23

F7. ការទទួលបានជំនួយពីអង្គការកែលម្អគុណភាពរបស់ Rhode Island (QIO)23

F8. ធនធានផ្សេងទៀត23

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាម
 រយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង
 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក
 អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់
 ។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ
www.nhpri.org/INTEGRITY ។

A. ការបដិសេធមិនទទួលខុសត្រូវ

- ❖ គម្រោង Neighborhood Health Plan នៃ Rhode Island គឺជាគម្រោងសុខភាពមួយដែលចុះកិច្ចសន្យាទាំងជាមួយនឹង Medicare និង Rhode Island Medicaid ដើម្បីផ្តល់អត្ថប្រយោជន៍របស់កម្មវិធីទាំងពីរនេះទៅដល់អ្នកចុះឈ្មោះ។
- ❖ ព័ត៌មាននេះមិនមែនជាបញ្ជីពេញលេញនោះទេ។ ព័ត៌មានអំពីអត្ថប្រយោជន៍ គឺជាសេចក្តីសង្ខេបប៉ុណ្ណោះ មិនបានរៀបរាប់ពេញលេញអំពីអត្ថប្រយោជន៍ទាំងស្រុងនោះទេ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងគម្រោង ឬអានសៀវភៅណែនាំសមាជិក។
- ❖ អត្ថប្រយោជន៍ ក៏ដូចជាបញ្ជីឱសថដែលមានការធានារ៉ាប់រង និង/ឬបណ្តាញឱសថស្ថាន និងអ្នកផ្តល់សេវាអាចផ្លាស់ប្តូរពេញមួយឆ្នាំ។ យើងនឹងផ្ញើសេចក្តីជូនដំណឹងទៅអ្នកមុនពេលយើងធ្វើការផ្លាស់ប្តូរដែលប៉ះពាល់ដល់អ្នក។
- ❖ ប្រសិនបើអ្នកទទួលបាន ឬមានសិទ្ធិទទួលបានសេវា និងជំនួយរយៈពេលវែង (LTSS) អ្នកប្រហែលជាត្រូវបង់ថ្លៃចំណាយលើសេវាទាំងនេះមួយផ្នែក។ ចំនួនទឹកប្រាក់នេះត្រូវបានកំណត់ដោយកម្មវិធី Rhode Island Medicaid។

B. ការពិនិត្យឡើងវិញទៅលើការធានារ៉ាប់រង Medicare និង Medicaid របស់អ្នកសម្រាប់ឆ្នាំក្រោយ

វាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យការធានារ៉ាប់រងរបស់អ្នកឡើងវិញនេះ ដើម្បីប្រាកដថា វានឹងនៅតែបំពេញតម្រូវការរបស់អ្នកនៅឆ្នាំក្រោយ។ ប្រសិនបើការធានារ៉ាប់រងរបស់អ្នកមិនបំពេញតាមតម្រូវការរបស់អ្នកទេ នោះលោកអ្នកប្រហែលជាអាចចាកចេញពីគម្រោង។ សូមមើល ផ្នែក G2 សម្រាប់ព័ត៌មានបន្ថែម។

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាម រយៈពេល 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY ។

ប្រសិនបើអ្នកដកខ្លួនចេញពីគម្រោងរបស់យើងខ្ញុំ អ្នកនឹងនៅតែស្ថិតក្នុងកម្មវិធីនៃគម្រោង Medicare និង Medicaid ដដែល ដរាបណាអ្នកមានសិទ្ធិទទួលបាន។

- អ្នកនឹងមានជម្រើសអំពីរបៀបទទួលបានអត្ថប្រយោជន៍ Medicare របស់អ្នក។(សូមមើលទំព័រ 9)។
- លោកអ្នកនឹងត្រូវចុះឈ្មោះនៅក្នុងថ្លៃសម្រាប់សេវា Rhode Island Medicaid (Fee for Service, FFS) សម្រាប់សេវា Medicaid របស់លោកអ្នក។ សេវា Medicaid របស់លោកអ្នកមានរាប់បញ្ចូលទាំងសេវា និងជំនួយរយៈពេលវែង (long-term services and supports, LTSS) (ប្រសិនបើលោកអ្នកទទួលបានសិទ្ធិ) និងការថែទាំសុខភាពផ្នែកអាកប្បកិរិយា។
- លោកអ្នកនឹងទទួលបានកាត ID សមាជិកថ្មី។
លោកអ្នកក៏នឹងទទួលបានព័ត៌មានអំពីអ្នកផ្តល់សេវា និងឱសថស្ថាននានានៅក្នុងបណ្តាញរបស់ពួកយើងដែរ។ ឯកសារច្បាប់ចម្លងនៃសៀវភៅណែនាំសមាជិក (ភស្តុតាងនៃការធានារ៉ាប់រង) គឺតែងតែអាចរកបាននៅលើគេហទំព័ររបស់ពួកយើងជានិច្ចគឺ www.nhpri.org/INTEGRITY។
លោកអ្នកក៏អាចទូរសព្ទទៅកាន់សេវាបម្រើសមាជិកតាមរយៈលេខ 1-844-812-6896 ដើម្បីស្នើសុំយើងខ្ញុំ ឱ្យផ្ញើសៀវភៅណែនាំសមាជិកតាមប្រៃសណីយ៍ជូនទៅលោកអ្នក។

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY ។



B1. ប្រភពព័ត៌មានបន្ថែម

- **ATTENTION:** If you speak English, language assistance services, free of charge, are available to you. Call Member Services at 1-844-812-6896 (TTY 711), 8 am to 8 pm, Monday – Friday; 8 am to 12 pm on Saturday. On Saturday afternoons, Sundays and holidays, you may be asked to leave a message. Your call will be returned within the next business day. The call is free.
- **ATENCIÓN:** Si usted habla Español, servicios de asistencia con el idioma, de forma gratuita, están disponibles para usted. Llame a Servicios a los Miembros al 1-844-812-6896 (TTY 711), de 8 am a 8 pm, de lunes a viernes, de 8 am a 12 pm los Sábados. En las tardes de los Sábados, domingos y feriados, se le pedirá que deje un mensaje. Su llamada será devuelta dentro del siguiente día hábil. La llamada es gratuita.
- **ATENÇÃO:** Se você fala Português, o idioma, os serviços de assistência gratuita, estão disponíveis para você. Os serviços de chamada em 1-844-812-6896 (TTY 711), 8 am a 8 pm, de segunda a sexta-feira; 8 am a 12 pm no sábado. Nas tardes de sábado, domingos e feriados, você pode ser convidado a deixar uma mensagem. A sua chamada será devolvido no próximo dia útil. A ligação é gratuita.
- សូមយកចិត្តទុកដាក់៖ ប្រសិនបើអ្នកនិយាយភាសាខ្មែរ មានសេវាកម្មជំនួយផ្នែកភាសាដោយមិនគិតថ្លៃសម្រាប់អ្នក។ សូមទូរស័ព្ទទៅសេវាសមាជិកតាមរយៈលេខ 1-844-812-6896 (TTY 711) ចាប់ពីម៉ោង 8 ព្រឹកដល់ 8 យប់ថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹកដល់ 12 យប់នៅថ្ងៃសៅរ៍។ នៅរៀងរាល់រសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ ការទូរស័ព្ទគឺឥតគិតថ្លៃ។
- លោកអ្នកអាចទទួលបាន សេចក្តីជូនដំណឹងអំពីការផ្លាស់ប្តូរប្រចាំឆ្នាំដោយឥតគិតថ្លៃជាទម្រង់ផ្សេងទៀត ដូចជាអក្សរព្រះពុម្ពធំៗ អក្សរសម្រាប់ជនពិការភ្នែក ឬជាសំឡេង។ សូមទូរស័ព្ទទៅផ្នែកសេវាបម្រើសមាជិកតាមរយៈលេខ 1-844-812-6896 ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។

ប្រសិនបើអ្នកមានសំណួរ សូមទូរស័ព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាម រយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរស័ព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ ការទូរស័ព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY ។



ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់ ។
អ្នកប្រើ TTY គួរតែទូរសព្ទទៅលេខ 711។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។

- លោកអ្នកអាចស្នើសុំយកឯកសារនេះបាន
និងឯកសារនានានៅពេលអនាគតជាភាសាដែលលោកអ្នកចង់បាន
និង/ឬទម្រង់ផ្សេងទៀតតាមរយៈការហៅទូរសព្ទទៅកាន់ផ្នែកសេវាបម្រើសមាជិក
។ នេះត្រូវបានគេហៅថា “ការស្នើសុំជាអចិន្ត្រៃយ៍”។
សេវាបម្រើសមាជិកនឹងចងក្រងការស្នើសុំជាអចិន្ត្រៃយ៍របស់អ្នកនេះជាឯកសារ
នៅក្នុងកំណត់ត្រាឯកសារសមាជិក
ដូច្នេះលោកអ្នកអាចទទួលបានឯកសារនាពេលឥឡូវនេះ
និងនៅពេលអនាគតជាភាសា និង/ឬជាទម្រង់ដែលលោកអ្នកចង់បាន។
លោកអ្នកអាចប្តូរ ឬលុបការស្នើសុំជាអចិន្ត្រៃយ៍របស់អ្នក នៅពេលណាមួយក៏បាន
តាមរយៈការហៅទូរសព្ទមកផ្នែកសេវាបម្រើសមាជិក។

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាម



រយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង
8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក
អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់
។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ

www.nhpri.org/INTEGRITY ។

B2. ព័ត៌មានអំពី Neighborhood INTEGRITY

- គម្រោង Neighborhood INTEGRITY (Medicare-Medicaid Plan) គឺជាគម្រោងសុខភាពដែលចុះកិច្ចសន្យាជាមួយនឹងទាំងកម្មវិធី Medicare និងកម្មវិធី Rhode Island Medicaid ដើម្បីផ្តល់អត្ថប្រយោជន៍ពីកម្មវិធីទាំងពីរនេះដល់អ្នកចុះឈ្មោះប្រើប្រាស់។
- ការធានារ៉ាប់រងនៅក្រោមគម្រោង Neighborhood INTEGRITY គឺជាការធានារ៉ាប់រងសុខភាពដែលមានលក្ខណៈគ្រប់គ្រាន់ ដែលគេហៅថា “ការធានារ៉ាប់រងសំខាន់កម្រិតអប្បបរមា”។ វាបំពេញបានតាមលក្ខខណ្ឌតម្រូវនៃទំនួលខុសត្រូវដែលរួមចំណែកគ្នាជាលក្ខណៈបុគ្គលនៃច្បាប់ការពារអ្នកជំងឺ និងការថែទាំដែលមានតម្លៃសមរម្យ (Affordable Care Act’s, ACA)។ សូមចូលទៅកាន់គេហទំព័រក្រសួងសេវារដ្ឋករ (Internal Revenue Service, IRS) ដែលមានអាសយដ្ឋាន <http://www.irs.gov/Affordable-Care-Act/Individuals-and-Families> សម្រាប់ព័ត៌មានអំពីលក្ខខណ្ឌតម្រូវនៃទំនួលខុសត្រូវដែលរួមចំណែកគ្នាជាលក្ខណៈបុគ្គល។
- គម្រោង Neighborhood INTEGRITY ត្រូវបានផ្តល់ជូនដោយគម្រោង Neighborhood Health Plan នៃ Rhode Island។ នៅពេលដែលសេចក្តីជូនដំណឹងប្រចាំឆ្នាំអំពីការផ្លាស់ប្តូរនេះ សរសេរថា “យើង” “ពួកយើង” ឬ “របស់យើង” ពាក្យនេះសំដៅលើ គម្រោង Neighborhood Health Plan នៃ Rhode Island ។ នៅពេលដែលនិយាយថា “គម្រោង” ឬ “គម្រោងរបស់ពួកយើង” ពាក្យនេះមានន័យថា គម្រោង Neighborhood INTEGRITY ។

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY ។

B3. ចំណុចសំខាន់ៗ ដែលត្រូវធ្វើ

- ពិនិត្យថាតើមានការផ្លាស់ប្តូរណាមួយចំពោះអត្ថប្រយោជន៍របស់ពួកយើងដែលអាចប៉ះពាល់ដល់លោកអ្នក ឬយ៉ាងណា។
 - តើមានការផ្លាស់ប្តូរណាមួយដែលប៉ះពាល់ដល់សេវាដែលអ្នកប្រើប្រាស់ដែរឬទេ?
 - វាជារឿងសំខាន់ក្នុងការពិនិត្យឡើងវិញលើការផ្លាស់ប្តូរអត្ថប្រយោជន៍ដើម្បីធានាឱ្យប្រាកដថាការផ្លាស់ប្តូរទាំងនោះគឺត្រូវសម្រាប់លោកអ្នកនៅឆ្នាំក្រោយ។
 - សូមពិនិត្យមើលផ្នែក D1 សម្រាប់ព័ត៌មានបន្ថែមអំពីការផ្លាស់ប្តូរអត្ថប្រយោជន៍ចំពោះគម្រោងរបស់ពួកយើង។
- សូមពិនិត្យមើលថាតើមានការផ្លាស់ប្តូរណាមួយចំពោះការធានារ៉ាប់រងលើថ្នាំមានវេជ្ជបញ្ជារបស់ពួកយើងដែលអាចប៉ះពាល់ដល់លោកអ្នក ឬយ៉ាងណា។
 - តើថ្នាំរបស់អ្នកនឹងត្រូវបានធានារ៉ាប់រងដែរឬទេ?
តើមានកម្រិតខុសៗគ្នាដែរឬទេ?
តើលោកអ្នកអាចនៅបន្តប្រើប្រាស់ឱសថស្ថានដដែលបានដែរឬទេ?
 - វាជារឿងសំខាន់ក្នុងការពិនិត្យឡើងវិញលើការផ្លាស់ប្តូរដើម្បីធានាឱ្យប្រាកដថាការធានារ៉ាប់រងថ្នាំរបស់ពួកយើងគឺត្រូវសម្រាប់លោកអ្នកនៅឆ្នាំក្រោយ។
 - សូមមើលផ្នែក D2 សម្រាប់ព័ត៌មានអំពីការផ្លាស់ប្តូរចំពោះការធានារ៉ាប់រងថ្នាំរបស់ពួកយើង។
- សូមពិនិត្យមើលថាតើអ្នកផ្តល់សេវានិងឱសថស្ថានរបស់អ្នកនឹងស្ថិតក្នុងបណ្តាញរបស់ពួកយើងនៅឆ្នាំក្រោយឬយ៉ាងណា។
 - តើអ្នកផ្តល់សេវារបស់អ្នករាប់បញ្ចូលទាំងអ្នកឯកទេសដែលលោកអ្នកតែងតែទៅជួបជាប្រចាំនៅក្នុងប

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកអ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY ។



ណាញារបស់ពួកយើងដែរឬទេ?

តើចំពោះឱសថស្ថានរបស់អ្នកយ៉ាងដូចម្តេចដែរ? ចុះមន្ទីរពេទ្យ
ឬអ្នកផ្តល់សេវាដទៃទៀតដែលអ្នកប្រើប្រាស់យ៉ាងដូចម្តេចដែរ?

- សូមពិនិត្យមើលផ្នែក C សម្រាប់ព័ត៌មានអំពី *បញ្ជីឈ្មោះអ្នកផ្តល់សេវា និង
ឱសថស្ថានរបស់ពួកយើង*។
- **គិតអំពីការចំណាយទូទៅរបស់អ្នកនៅក្នុងគម្រោង។**
 - តើថ្លៃចំណាយសរុបធៀបនឹងជម្រើសការធានារ៉ាប់រងផ្សេងដទៃយ៉ាងដូចម្តេច?
- **សូមគិតថាតើលោកអ្នករីករាយនឹងគម្រោងរបស់ពួកយើងឬយ៉ាងណា។**

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាម



រយៈពេល 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង
8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក
អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់
។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ

www.nhpri.org/INTEGRITY ។

**ប្រសិនបើលោកអ្នកសម្រេចចិត្តបន្តនៅជាមួយ
និងគម្រោង Neighborhood INTEGRITY៖**

ប្រសិនបើលោកអ្នកចង់នៅបន្តជាមួយនិងយើង
នៅឆ្នាំក្រោយ នោះវាងាយស្រួលទេ
គឺលោកអ្នកមិនចាំបាច់ធ្វើអ្វីទេ។
ប្រសិនបើលោកអ្នកមិនធ្វើការផ្លាស់ប្តូរ
នោះលោកអ្នកនឹងបន្តចុះឈ្មោះក្នុងគម្រោងរបស់
ពួកយើងដោយស្វ័យប្រវត្តិ។

**ប្រសិនបើលោកអ្នកសម្រេចចិត្តចាកចេញ
ពីគម្រោង Neighborhood INTEGRITY៖**

ប្រសិនបើលោកអ្នកសម្រេចចិត្តថា
ការធានារ៉ាប់រង
ផ្សេងដទៃទៀតនឹងបំពេញតម្រូវការរបស់អ្នក
បានល្អជាង
នោះលោកអ្នកអាចចាកចេញពីគម្រោងរបស់
ពួកយើងបាន (សូមមើលផ្នែក E3
សម្រាប់ព័ត៌មានបន្ថែម)។
ប្រសិនបើលោកអ្នកចាកចេញពីគម្រោងរបស់
ពួកយើង
នោះការធានារ៉ាប់រងថ្មីរបស់អ្នកនឹងចាប់គិត
នៅថ្ងៃទីមួយនៃខែបន្ទាប់។ សូមមើលផ្នែក
E3 ទំព័រទី 10
ដើម្បីសិក្សាបន្ថែមអំពីជម្រើសផ្សេង
ៗរបស់អ្នក។

C. ការផ្លាស់ប្តូរបណ្តាញអ្នកផ្តល់សេវា និងឱសថស្ថាន

យើងមិនបានធ្វើការផ្លាស់ប្តូរណាមួយទៅលើបណ្តាញអ្នកផ្តល់សេវា
និងឱសថស្ថានរបស់ពួកយើងនៅឆ្នាំក្រោយទេ។

ទោះជាយ៉ាងណា វាមានសារៈសំខាន់ណាស់
ដែលលោកអ្នកត្រូវដឹងថាយើងក៏អាចផ្លាស់ប្តូរបណ្តាញរបស់ពួកយើងនៅក្នុងអំឡុងឆ្នាំផងដែរ។

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាម
រយៈពេល 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង
8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក
អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់
។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ
www.nhpri.org/INTEGRITY ។

ប្រសិនបើអ្នកផ្តល់សេវាចាកចេញពីគម្រោង នោះលោកអ្នកមានសិទ្ធិ និងការការពារជាក់លាក់។
ចំពោះព័ត៌មានបន្ថែម សូមមើល ជំពូកទី 3 ក្នុង *សៀវភៅណែនាំសមាជិក* របស់អ្នក។

D. ការផ្លាស់ប្តូរអត្ថប្រយោជន៍សម្រាប់ឆ្នាំក្រោយ

D1. ការផ្លាស់ប្តូរអត្ថប្រយោជន៍ សម្រាប់សេវាថែទាំសុខភាព

យើងកំពុងផ្លាស់ប្តូរការធានារ៉ាប់រងរបស់ពួកយើងសម្រាប់សេវាថែទាំសុខភាពជាក់លាក់នៅឆ្នាំ
ក្រោយ។ តារាងខាងក្រោមនេះរៀបរាប់អំពីការផ្លាស់ប្តូរទាំងនេះ។

	2022 (ឆ្នាំនេះ)	2023 (ឆ្នាំក្រោយ)
ប្រព័ន្ធឆ្លើយតបនឹងភាពអាសន្ន ផ្ទាល់ខ្លួន (PERS)	PERS ត្រូវបានដាក់កម្រិតចំពោះអ្នកចុះ ឈ្មោះដែលបំពេញតាមលក្ខណៈវិនិ ច្ច័យនៃសិទ្ធិទទួលបាន សេវា និងជំនួយរយៈពេលវែង (LTSS) របស់ ការិយាល័យប្រតិបត្តិសុខភាព និងសេវាមនុស្សជាតិ (EOHHS)។	សិទ្ធិទទួលបានរបស់ EOHHS LTSS មិនតម្រូវឱ្យទទួលបានប្រព័ន្ធ ឆ្លើយតបបន្ទាន់ផ្ទាល់ខ្លួននោះ ទេ។
សេវាព្យាបាលជំងឺដោយការអ នុវត្តវិជ្ជាជីវៈសម្រាប់អ្នកជំងឺមិន សម្រាកព្យាបាល	តម្រូវឱ្យមានការអនុញ្ញាត។ គម្រោងនឹងរ៉ាប់រងលើការទៅជួបរប ស់អ្នកជំងឺមិនសម្រាកព្យាបាលសរុប ចំនួន 24 លើកសម្រាប់ការព្យាបាលអ្នកជំងឺ ដោយការអនុវត្តវិជ្ជាជីវៈ។	មិនតម្រូវឱ្យមានការអនុញ្ញាត ទេ។ គម្រោងនឹងរ៉ាប់រងលើការទៅជួ បរបស់អ្នកជំងឺមិនសម្រាកព្យា បាលសរុបចំនួន 24 លើកសម្រាប់ការព្យាបាលអ្នក ជំងឺដោយការអនុវត្តវិជ្ជាជីវៈ។

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាម
រយៈពេល 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង
8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក
អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់
។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ
www.nhpri.org/INTEGRITY ។

	2022 (ឆ្នាំនេះ)	2023 (ឆ្នាំក្រោយ)
សេវាព្យាបាលជំងឺរាងកាយ និងការនិយាយសម្រាប់អ្នកជំងឺមិនស្នាក់ព្យាបាល	<p>តម្រូវឱ្យមានការអនុញ្ញាត ។</p> <p>គម្រោងនឹងរ៉ាប់រងលើការទៅជួបរបស់អ្នកជំងឺមិនសម្រាកព្យាបាលសរុបចំនួន 24 លើកសម្រាប់ការព្យាបាលដោយចលនា និងការទៅជួបរបស់អ្នកជំងឺមិនសម្រាកព្យាបាលសរុបចំនួន 24 លើកសម្រាប់ការព្យាបាលដោយការនិយាយ។</p>	<p>មិនតម្រូវឱ្យមានការអនុញ្ញាត ទេ។</p> <p>គម្រោងនឹងរ៉ាប់រងលើការទៅជួបរបស់អ្នកជំងឺមិនសម្រាកព្យាបាលសរុបចំនួន 24 លើកសម្រាប់ការព្យាបាលដោយចលនា និងការទៅជួបរបស់អ្នកជំងឺមិនសម្រាកព្យាបាលសរុបចំនួន 24 លើកសម្រាប់ការព្យាបាលដោយការនិយាយ។</p>

**D2. ការផ្លាស់ប្តូរចំពោះការធានារ៉ាប់រងថ្នាំមានវេជ្ជបញ្ជា
 ការផ្លាស់ប្តូរចំពោះបញ្ជីថ្នាំ**

បញ្ជីថ្នាំដែលបានធានារ៉ាប់រងដែលបានធ្វើបច្ចុប្បន្នភាពមាននៅលើគេហទំព័ររបស់ពួកយើងគឺ www.nhpri.org/INTEGRITY ។ លោកអ្នកក៏អាចទូរសព្ទទៅកាន់សេវាបម្រើសមាជិកលេខទូរសព្ទ 1-844-812-6896 សម្រាប់ព័ត៌មានថ្នាំដែលបានធ្វើបច្ចុប្បន្នភាព ឬសាកសួរមកពួកយើងដើម្បីឱ្យធ្វើបញ្ជីថ្នាំដែលមានការធានារ៉ាប់រងទៅតាមប្រៃសណីយ៍ជូនទៅលោកអ្នក។

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកអ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY ។

យើងបានផ្លាស់ប្តូរការបញ្ជាក់របស់ពួកយើង ដែលរាប់បញ្ចូលទាំងការផ្លាស់ប្តូរថ្នាំដែលយើងធានារ៉ាប់រង
និងការផ្លាស់ប្តូរចំពោះការដាក់កំហិតលើការធានារ៉ាប់រងរបស់ពួកយើងចំពោះថ្នាំដាក់លាក់មួយចំនួន។

សូមពិនិត្យបញ្ជីថ្នាំ ដើម្បីធានាឱ្យប្រាកដថាថ្នាំរបស់អ្នកនឹងត្រូវបានធានារ៉ាប់រងនៅឆ្នាំក្រោយ
និងដើម្បីដឹងថាតើ នឹងមានការដាក់កំហិត ឬយ៉ាងណា។

ប្រសិនបើលោកអ្នករងផលប៉ះពាល់ដោយសារតែការផ្លាស់ប្តូរការធានារ៉ាប់រងថ្នាំ
យើងសូមលើកទឹកចិត្តលោកអ្នកឱ្យ៖

- ធ្វើការជាមួយនឹងអ្នកផ្តល់សេវារបស់លោកអ្នក (ឬអ្នកចេញវេជ្ជបញ្ជាផ្សេងទៀត)
ដើម្បីស្វែងរកថ្នាំផ្សេងដែលយើងរ៉ាប់រង។
 - លោកអ្នកអាចហៅទូរសព្ទមកផ្នែកសេវាបម្រើសមាជិកតាមលេខ 1-844-812-6896
ដើម្បីស្នើសុំបញ្ជីថ្នាំ ដែលត្រូវបានធានារ៉ាប់រងសម្រាប់ព្យាបាលស្ថានភាពជំងឺដូចគ្នា។
 - បញ្ជីនេះអាចជួយអ្នកផ្តល់សេវារបស់អ្នកឱ្យស្វែងរកថ្នាំដែលត្រូវបានធានារ៉ាប់រង
ដែលអាចមានប្រសិទ្ធភាពចំពោះអ្នក។
- ធ្វើការជាមួយនឹងអ្នកផ្តល់សេវារបស់លោកអ្នក (ឬអ្នកចេញវេជ្ជបញ្ជាផ្សេងទៀត)
ហើយស្នើសុំគម្រោង ដើម្បីធ្វើការលើកលែងដើម្បីរ៉ាប់រងថ្នាំ។
 - លោកអ្នកអាចស្នើសុំករណីលើកលែងឱ្យបានមុនឆ្នាំក្រោយ
ហើយយើងនឹងឆ្លើយតបការស្នើសុំរបស់អ្នកក្នុងរយៈពេល 72 ម៉ោង
បន្ទាប់ពីយើងទទួលបានការស្នើសុំរបស់លោកអ្នក
(ឬរបាយការណ៍គាំទ្ររបស់អ្នកចេញវេជ្ជបញ្ជារបស់អ្នក)។
 - ដើម្បីស្វែងយល់ចំពោះអ្វី ដែលលោកអ្នកត្រូវតែធ្វើដើម្បីស្នើសុំករណីលើកលែង
សូមមើល ជំពូកទី 9 នៃ *សៀវភៅណែនាំសមាជិក ឆ្នាំ 2023*
ឬហៅទូរសព្ទទៅកាន់សេវាបម្រើសមាជិកតាមលេខទូរសព្ទ 1-844-812-6896។
 - ប្រសិនបើលោកអ្នកត្រូវការជំនួយក្នុងការស្នើសុំករណីលើកលែង
លោកអ្នកអាចទាក់ទងទៅផ្នែកសេវាបម្រើអតិថិជន។ សូមមើល ជំពូកទី 2 និង
ជំពូកទី 3 នៃ *សៀវភៅណែនាំសមាជិក*
ដើម្បីស្វែងយល់បន្ថែមអំពីរបៀបទាក់ទងទៅកាន់អ្នកគ្រប់គ្រងការថែទាំរបស់អ្នក។

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាម
រយៈពេល 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង
8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក
អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់
។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ
www.nhpri.org/INTEGRITY ។



- ស្នើសុំគម្រោងធានារ៉ាប់រងលើការផ្គត់ផ្គង់ថ្នាំបណ្តោះអាសន្ន។
 - ក្នុងស្ថានភាពខ្លះ យើងនឹងធានារ៉ាប់រងទៅលើការផ្គត់ផ្គង់ថ្នាំជាបណ្តោះអាសន្នក្នុងរយៈពេល 90 ថ្ងៃដំបូងនៃឆ្នាំតាមប្រតិទិន។
 - ការផ្គត់ផ្គង់បណ្តោះអាសន្ននេះនឹងមានរយៈពេលរហូត ដល់៖
 - ការផ្គត់ផ្គង់រយៈពេល 30 ថ្ងៃ
ប្រសិនបើលោកអ្នកមិនរស់នៅក្នុងមណ្ឌលថែទាំរយៈពេលយូរ
 - ការផ្គត់ផ្គង់រយៈពេល 31 ថ្ងៃប្រសិនបើលោកអ្នករស់នៅក្នុងមណ្ឌលថែទាំរយៈពេលយូរ និង
 - ការផ្គត់ផ្គង់រយៈពេល 90 ថ្ងៃសម្រាប់ថ្នាំដែលត្រូវបានធានារ៉ាប់រងដោយ Medicaid។
 - (ដើម្បីស្វែងយល់បន្ថែមទៀតថាតើពេលណាលោកអ្នកអាចទទួលបានការផ្គត់ផ្គង់បណ្តោះអាសន្ន និងរបៀបស្នើសុំជំនួយ សូមមើល ជំពូកទី 5 នៃ *សៀវភៅណែនាំសមាជិក*របស់អ្នក។)
 - នៅពេលលោកអ្នកទទួលបានសេវាផ្គត់ផ្គង់ថ្នាំបណ្តោះអាសន្ននោះលោកអ្នកគួរតែនិយាយជាមួយអ្នកផ្តល់សេវារបស់អ្នកដើម្បីធ្វើការសម្រេចចិត្តថាតើនឹងត្រូវធ្វើអ្វីខ្លះ នៅពេលលោកអ្នកអស់ការផ្គត់ផ្គង់ជាបណ្តោះអាសន្ននេះ។ លោកអ្នកក៏អាចប្តូរទៅថ្នាំផ្សេងដែលរ៉ាប់រងដោយគម្រោង ឬស្នើសុំករណីលើកលែងពីគម្រោងសម្រាប់លោកអ្នក និងឱ្យធ្វើការរ៉ាប់រងទៅលើថ្នាំនាពេលបច្ចុប្បន្នរបស់អ្នក។

ការផ្លាស់ប្តូរថ្លៃចំណាយទៅលើថ្នាំមានវេជ្ជបញ្ជា

គ្មានការផ្លាស់ប្តូរចំពោះអត្ថប្រយោជន៍ ឬចំនួនប្រាក់ដែលអ្នកបង់លើថ្នាំមានវេជ្ជបញ្ជាក្នុងឆ្នាំ 2023 ទេ។ សូមអានព័ត៌មានបន្ថែមខាងក្រោមអំពីការធានារ៉ាប់រងលើថ្លៃថ្នាំមានវេជ្ជបញ្ជារបស់អ្នក។

តារាងខាងក្រោមបង្ហាញពីថ្លៃចំណាយរបស់អ្នកសម្រាប់ថ្នាំក្នុងកម្រិតថ្នាក់នីមួយៗនៃថ្នាំទាំង 3 កម្រិតរបស់យើង។

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកអ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY ។



	2022 (ឆ្នាំនេះ)	2023 (ឆ្នាំក្រោយ)
<p>ថ្នាំក្នុងកម្រិតទី 1 (ថ្នាំទូទៅ) ថ្លៃចំណាយសម្រាប់ការផ្គត់ផ្គង់ថ្នាំ ក្នុងកម្រិតទី 1 ដែលទទួលបានពី ឱសថស្ថានក្នុងបណ្តាញ សម្រាប់រយៈពេលមួយខែ</p>	<p>តម្លៃរួមចំណែករបស់អ្នកសម្រាប់ ការផ្គត់ផ្គង់រយៈពេលមួយខែ (30 ថ្ងៃ) គឺ \$0 ក្នុងមួយវេជ្ជបញ្ជា។</p>	<p>តម្លៃរួមចំណែករបស់អ្នកសម្រាប់ ការផ្គត់ផ្គង់រយៈពេលមួយខែ (30 ថ្ងៃ) គឺ \$0 ក្នុងមួយ វេជ្ជបញ្ជា។</p>
<p>ថ្នាំក្នុងកម្រិតទី 2 (ថ្នាំដែលមានយីហោ) ថ្លៃចំណាយសម្រាប់ការផ្គត់ផ្គង់ថ្នាំ ក្នុងកម្រិតទី 2 ដែលទទួលបានពី ឱសថស្ថានក្នុងបណ្តាញ សម្រាប់រយៈពេលមួយខែ</p>	<p>តម្លៃរួមចំណែករបស់អ្នកសម្រាប់ ការផ្គត់ផ្គង់រយៈពេលមួយខែ (30 ថ្ងៃ) គឺ \$0 ក្នុងមួយវេជ្ជបញ្ជា។</p>	<p>តម្លៃរួមចំណែករបស់អ្នកសម្រាប់ ការផ្គត់ផ្គង់រយៈពេលមួយខែ (30 ថ្ងៃ) គឺ \$0 ក្នុងមួយវេជ្ជបញ្ជា។</p>
<p>ថ្នាំក្នុងកម្រិតទី 3 (ថ្នាំមានវេជ្ជបញ្ជាដែលមិនមែនជា Medicare និងថ្នាំដែលគ្មានវេជ្ជបញ្ជា (Over-the-Counter, OTC)) ថ្លៃចំណាយសម្រាប់ការផ្គត់ផ្គង់ថ្នាំ ក្នុងកម្រិតទី 3 ដែលទទួលបានពី ឱសថស្ថានក្នុងបណ្តាញ សម្រាប់រយៈពេលមួយខែ</p>	<p>តម្លៃរួមចំណែករបស់អ្នកសម្រាប់ ការផ្គត់ផ្គង់រយៈពេលមួយខែ (30 ថ្ងៃ) គឺ \$0 ក្នុងមួយវេជ្ជបញ្ជា។</p>	<p>តម្លៃរួមចំណែករបស់អ្នកសម្រាប់ ការផ្គត់ផ្គង់រយៈពេលមួយខែ (30 ថ្ងៃ) គឺ \$0 ក្នុងមួយវេជ្ជបញ្ជា។</p>

សារសំខាន់អំពីថ្លៃដែលអ្នកត្រូវបង់សម្រាប់វ៉ាក់សាំង - គម្រោងរបស់យើងធានារ៉ាប់រងវ៉ាក់សាំង Part D ភាគច្រើនដោយឥតគិតថ្លៃពីអ្នក។ សូមទូរសព្ទទៅសេវាបម្រើសមាជិកសម្រាប់ព័ត៌មានបន្ថែម

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាម
 រយៈពេល 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង
 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក
 អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់
 ។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ
www.nhpri.org/INTEGRITY ។

E. របៀបជ្រើសយកគម្រោងមួយ

E1. របៀបបន្តនៅក្នុងគម្រោងរបស់ពួកយើង

យើងសង្ឃឹមថានឹងបន្តរក្សាលោកអ្នកជាសមាជិករបស់ពួកយើងនៅឆ្នាំក្រោយ។

លោកអ្នកមិនចាំបាច់ធ្វើអ្វីទាំងអស់ ដើម្បីបន្តរក្សានៅក្នុងគម្រោងសុខភាពរបស់អ្នកទេ។

ប្រសិនបើលោកអ្នកមិនផ្លាស់ប្តូរទៅជាគម្រោង Medicare Advantage ផ្លាស់ប្តូរទៅជា Original Medicare ចុះឈ្មោះចូលទៅក្នុងគម្រោង Medicare ផ្នែក D ឬដកឈ្មោះចេញពីគម្រោង Neighborhood INTEGRITY

ហើយចុះឈ្មោះនៅក្នុងគម្រោងថ្លៃសម្រាប់សេវា Rhode Island Medicaid (Fee for Service, FFS)

សម្រាប់អត្ថប្រយោជន៍ Medicare របស់លោកអ្នក នោះលោកអ្នកនឹងបន្តមានឈ្មោះ

ដោយស្វ័យប្រវត្តិជាសមាជិករបស់គម្រោងរបស់ពួកយើងសម្រាប់ឆ្នាំ 2023។

E2. របៀបផ្លាស់ប្តូរគម្រោង

នៅក្នុងអំឡុងឆ្នាំ លោកអ្នកអាចបញ្ចប់សមាជិកភាពរបស់អ្នកនៅពេលណាក៏បាន

ដោយការដកឈ្មោះចេញពីគម្រោង Neighborhood INTEGRITY ហើយចុះឈ្មោះចូលនៅក្នុងគម្រោង

Medicare Advantage ផ្សេងទៀតដោយប្តូរទៅ Original Medicare និងការចុះឈ្មោះចូលទៅក្នុងគម្រោង

Medicare ផ្នែក D និងការចុះឈ្មោះទៅក្នុងគម្រោងថ្លៃសម្រាប់សេវា Rhode Island Medicaid

(Fee for Service, FFS) សម្រាប់អត្ថប្រយោជន៍ Medicare របស់លោកអ្នក។

E3. ការចាកចេញពីគម្រោង Neighborhood INTEGRITY

ដរាបណាលោកអ្នកនៅតែទទួលបានសិទ្ធិពី Medicare និង Medicaid នោះលោកអ្នកអាចចាកចេញពីគម្រោង Neighborhood INTEGRITY ហើយបន្តទទួលបានអត្ថប្រយោជន៍ Medicare និង Medicaid របស់អ្នកដដែល។

លោកអ្នកនឹងនៅតែទទួលបានអត្ថប្រយោជន៍ Medicare

របស់លោកអ្នកដោយផ្ទាល់ពីវេជ្ជបណ្ឌិត និងអ្នកផ្តល់សេវាដទៃទៀត។

នេះហៅថាគម្រោងថ្លៃសម្រាប់សេវា Rhode Island Medicaid (Fee for Service, FFS)។

មានវិធីបីយ៉ាង ដែលលោកអ្នកអាចទទួលបានអត្ថប្រយោជន៍ Medicare របស់លោកអ្នក៖

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាម
រយៈពេល 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង
8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក
អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់
។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ
www.nhpri.org/INTEGRITY ។

<p>1. លោកអ្នកអាចប្តូរទៅ៖</p> <p>គម្រោងសុខភាព Medicare មួយមានដូចជា Medicare Advantage</p> <p>ឬកម្មវិធីថែទាំរួមបញ្ចូលគ្រប់យ៉ាងសម្រាប់មនុស្សចាស់ (Program of All-inclusive Care for the Elderly, PACE)</p>	<p>នេះគឺជាអ្វីដែលត្រូវធ្វើ៖</p> <p>សូមទូរសព្ទទៅកាន់ Medicare តាមរយៈលេខ 1-800-MEDICARE (1-800-633-4227) 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកប្រើ TTY គួរតែហៅទូរសព្ទទៅកាន់លេខ 1-877-486-2048</p> <p>ដើម្បីចុះឈ្មោះតែក្នុងគម្រោងសុខភាពរបស់កម្មវិធី Medicare ថ្មីប៉ុណ្ណោះ។</p> <p>ប្រសិនបើអ្នកត្រូវការជំនួយ ឬព័ត៌មានបន្ថែម៖</p> <ul style="list-style-type: none"> • ហៅទូរសព្ទទៅកាន់ Rhode Island SHIP តាមរយៈលេខ 1-888-884-8721 ឬ ទូរសព្ទទៅ POINT តាមរយៈលេខ 1-401-462-4444។ អ្នកប្រើប្រាស់ TTY គួរហៅទូរសព្ទទៅលេខ 711។ ពួកគេនឹងបញ្ជូនអ្នកបន្តទៅជួបអ្នកប្រឹក្សាយោបល់នៃកម្មវិធីជំនួយធានារ៉ាប់រងសុខភាពរដ្ឋ (State Health Insurance Assistance Program, SHIP)។ <p>លោកអ្នកនឹងត្រូវលុបឈ្មោះចេញពីគម្រោង Neighborhood INTEGRITY ដោយស្វ័យប្រវត្តិ នៅពេលការធានារ៉ាប់រងនៃគម្រោងថ្មីរបស់អ្នកចាប់ផ្តើម។</p>
--	--

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY ។



<p>2. លោកអ្នកអាចប្តូរទៅ៖</p> <p>Original Medicare ជាមួយនឹងគម្រោងថ្នាំមានវេជ្ជបញ្ជារបស់ Medicare ដាច់ដោយឡែក</p>	<p>នេះគឺជាអ្វីដែលត្រូវធ្វើ៖</p> <p>សូមទូរសព្ទទៅកាន់ Medicare តាមរយៈលេខ 1-800-MEDICARE (1-800-633-4227) 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកប្រើ TTY គួរតែហៅទូរសព្ទទៅកាន់លេខ 1-877-486-2048។</p> <p>ប្រសិនបើអ្នកត្រូវការជំនួយ ឬព័ត៌មានបន្ថែម៖</p> <ul style="list-style-type: none"> • ហៅទូរសព្ទទៅកាន់ Rhode Island SHIP តាមរយៈលេខ 1-888-884-8721 ឬ ទូរសព្ទទៅ POINT តាមរយៈលេខ 1-401-462-4444។ អ្នកប្រើប្រាស់ TTY គួរហៅទូរសព្ទទៅលេខ 711។ ពួកគេនឹងបញ្ជូនអ្នកបន្តឱ្យទៅជួបអ្នកប្រឹក្សាយោបល់នៃកម្មវិធីជំនួយធានារ៉ាប់រងសុខភាពរដ្ឋ (State Health Insurance Assistance Program, SHIP)។ <p>លោកអ្នកនឹងត្រូវលុបឈ្មោះចេញពីគម្រោង Neighborhood INTEGRITY ដោយស្វ័យប្រវត្តិ នៅពេលការធានារ៉ាប់រង Original Medicare របស់អ្នកចាប់ផ្តើម។</p>
<p>3. លោកអ្នកអាចប្តូរទៅ៖</p> <p>Original Medicare ដែលគ្មានគម្រោងថ្នាំមានវេជ្ជបញ្ជារបស់ Medicare ដាច់ដោយឡែក</p> <p>សម្គាល់៖ ប្រសិនបើលោកអ្នកប្តូរទៅគម្រោង Original Medicare ហើយមិនចុះឈ្មោះនៅក្នុងគម្រោងថ្នាំមាន</p>	<p>នេះគឺជាអ្វីដែលត្រូវធ្វើ៖</p> <p>សូមទូរសព្ទទៅកាន់ Medicare តាមរយៈលេខ 1-800-MEDICARE (1-800-633-4227) 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកប្រើ TTY</p>

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY ។



<p>វេជ្ជបញ្ជារបស់ Medicare ដាច់ដោយឡែកនោះ Medicare អាចចុះឈ្មោះលោកអ្នកនៅក្នុងគម្រោងថ្នាំមួយលើកលែងតែលោកអ្នកប្រាប់ទៅ Medicare ថាលោកអ្នកមិនចង់ចូលរួមទេ។</p> <p>លោកអ្នកគួរតែបោះបង់ចោលការធានារ៉ាប់រងថ្នាំមានវេជ្ជបញ្ជាតែក្នុងករណីដែលលោកអ្នកមានការធានារ៉ាប់រងថ្នាំពីប្រភពផ្សេងមួយទៀត ដូចជានិយោជិក ឬសហជីពប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានសំណួរអំពីថាតើលោកអ្នកត្រូវការការធានារ៉ាប់រងលើថ្នាំដែរឬទេនោះ សូមហៅទូរសព្ទទៅកាន់ Rhode Island SHIP តាមរយៈលេខ 1-888-884-8721 ឬ POINT តាមរយៈលេខ 1-401-462-4444។ អ្នកប្រើប្រាស់ TTY គួរហៅទូរសព្ទទៅលេខ 711។ ពួកគេនឹងបញ្ជូនអ្នកបន្តឱ្យទៅជួបអ្នកប្រឹក្សាយោបល់នៃកម្មវិធីជំនួយធានារ៉ាប់រងសុខភាពរដ្ឋ (State Health Insurance Assistance Program, SHIP)។</p>	<p>គួរតែហៅទូរសព្ទទៅកាន់លេខ 1-877-486-2048។</p> <p>ប្រសិនបើអ្នកត្រូវការជំនួយ ឬព័ត៌មានបន្ថែម៖</p> <ul style="list-style-type: none"> • ហៅទូរសព្ទទៅកាន់ Rhode Island SHIP តាមរយៈលេខ 1-888-884-8721 ឬ ទូរសព្ទទៅ POINT តាមរយៈលេខ 1-401-462-4444។ អ្នកប្រើប្រាស់ TTY គួរហៅទូរសព្ទទៅលេខ 711។ ពួកគេនឹងបញ្ជូនអ្នកបន្តឱ្យទៅជួបអ្នកប្រឹក្សាយោបល់នៃកម្មវិធីជំនួយធានារ៉ាប់រងសុខភាពរដ្ឋ (State Health Insurance Assistance Program, SHIP)។ <p>លោកអ្នកនឹងត្រូវលុបឈ្មោះចេញពីគម្រោង Neighborhood INTEGRITY ដោយស្វ័យប្រវត្តិ នៅពេលការធានារ៉ាប់រង Original Medicare របស់អ្នកចាប់ផ្តើម។</p>
---	--

F. របៀបទទួលបានជំនួយ

F1. ការទទួលបានជំនួយពីគម្រោង Neighborhood INTEGRITY

មានសំណួរឬទេ? យើងនៅទីនេះដើម្បីផ្តល់ជំនួយ។
 សូមហៅទូរសព្ទទៅកាន់ផ្នែកសេវាបម្រើសមាជិកតាមលេខ 1-844-812-6896 (TTY តែប៉ុណ្ណោះ៖ សូមហៅទូរសព្ទទៅកាន់លេខ 711)។ លោកអ្នកអាចហៅទូរសព្ទមកកាន់ពួកយើងបាន ពីម៉ោង 8 ព្រឹកដល់ម៉ោង 8 យប់ ចាប់ពីថ្ងៃចន្ទ – សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY ។

នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។
ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់ ។

សៀវភៅណែនាំសមាជិកឆ្នាំ 2023 របស់អ្នក

សៀវភៅណែនាំសមាជិក ឆ្នាំ 2023 គឺជាសេចក្តីបរិយាយលម្អិតតាមច្បាប់អំពីអត្ថប្រយោជន៍នៃគម្រោងរបស់អ្នក។
សៀវភៅនេះមានសេចក្តីលម្អិតអំពីអត្ថប្រយោជន៍នៅឆ្នាំក្រោយ។ សៀវភៅនេះពន្យល់អំពីសិទ្ធិ និងវិធាន
ដែលលោកអ្នកត្រូវអនុវត្តតាម ដើម្បីទទួលបានសេវា និងថ្នាំមានវេជ្ជបញ្ជា ដែលត្រូវបានធានារ៉ាប់រង។

សៀវភៅណែនាំសមាជិក ឆ្នាំ 2023 នឹងមាននៅត្រឹមថ្ងៃទី 15 ខែតុលា។ ច្បាប់សៀវភៅណែនាំសមាជិក
ឆ្នាំ 2023 ថ្មីបំផុតគឺតែងតែអាចរកបាននៅលើគេហទំព័ររបស់ពួកយើងជានិច្ចនៅ

www.nhpri.org/INTEGRITY ។ លោកអ្នកក៏អាចទូរសព្ទទៅកាន់សេវាបម្រើសមាជិកតាមរយៈលេខ
1-844-812-6896 ដើម្បីស្នើសុំយើងខ្ញុំឱ្យផ្ញើសៀវភៅណែនាំសមាជិកឆ្នាំ 2023 តាមប្រៃសណីយ៍ជូន
ទៅលោកអ្នក។

គេហទំព័ររបស់ពួកយើង

លោកអ្នកក៏អាចចូលមើលគេហទំព័រពួកយើងតាមរយៈគេហទំព័រ www.nhpri.org/INTEGRITY ។
សូមរំលឹកថា គេហទំព័ររបស់ពួកយើងមានព័ត៌មានថ្មីៗបំផុតអំពីបណ្តាញអ្នកផ្តល់សេវា
និងឱសថស្ថាន (បញ្ជីឈ្មោះអ្នកផ្តល់សេវា និងឱសថស្ថាន) និងបញ្ជីថ្នាំរបស់ពួកយើង
(បញ្ជីថ្នាំដែលត្រូវបានធានារ៉ាប់រង)។

F2. ការទទួលបានជំនួយពីអន្តរការីចុះឈ្មោះរបស់រដ្ឋ

លោកអ្នកអាចហៅទូរសព្ទទៅកាន់ខ្សែទូរសព្ទចុះឈ្មោះគម្រោង Medicare-Medicaid
តាមរយៈលេខទូរសព្ទ 1-844-602-3469 ពីថ្ងៃចន្ទ -សុក្រ ពីម៉ោង 8:00 ព្រឹក – 6:00 ល្ងាច។
អ្នកប្រើប្រាស់ TTY គួរហៅទូរសព្ទទៅលេខ 711។

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាម
រយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង
8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក
អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់
។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ
www.nhpri.org/INTEGRITY ។



F3. ការទទួលបានជំនួយពី អ្នកតស៊ូមតិផ្នែកថែទាំសុខភាពរបស់ RIPIN

RIPIN Healthcare Advocate គឺជាកម្មវិធី ombudsman ដែលអាចជួយទៅដល់លោកអ្នកបាន ប្រសិនបើលោកអ្នកមានបញ្ហាជាមួយនឹងគម្រោង Neighborhood INTEGRITY ។ សេវារបស់ ombudsman គឺឥតគិតថ្លៃ។

- RIPIN Healthcare Advocate គឺជាកម្មវិធី ombudsman ដែលធ្វើការជាអ្នកតស៊ូមតិជំនួសឱ្យលោកអ្នក។ ពួកគេអាចឆ្លើយសំណួរនានា ប្រសិនបើលោកអ្នកមានបញ្ហា ឬពាក្យបណ្តឹងហើយអាចជួយលោកអ្នកឱ្យយល់ពីអ្វីដែលត្រូវធ្វើ។
- RIPIN Healthcare Advocate ធានាឱ្យប្រាកដថា លោកអ្នកទទួលបានព័ត៌មានដែលទាក់ទងទៅនឹងសិទ្ធិ និងការការពាររបស់អ្នក និងរបៀប ដែលលោកអ្នកអាចដោះស្រាយនូវរាល់ការព្រួយបារម្ភរបស់អ្នក។
- RIPIN Healthcare Advocate មិនជាប់ពាក់ព័ន្ធនឹងពួកយើងឬក្រុមហ៊ុនធានារ៉ាប់រង ឬគម្រោងសុខភាពណាមួយទេ។ លេខទូរសព្ទសម្រាប់ទាក់ទងទៅ RIPIN Healthcare Advocate គឺ 1-855-747-3224 (TTY 711)។

F4. ការទទួលបានជំនួយពី កម្មវិធីជំនួយធានារ៉ាប់រងសុខភាពរដ្ឋ (SHIP) និងកម្មវិធីគាំទ្រការចុះឈ្មោះ Medicare-Medicaid (MME)

លោកអ្នកក៏អាចហៅទូរសព្ទទៅកាន់កម្មវិធីជំនួយធានារ៉ាប់រងសុខភាពរដ្ឋ (State Health Insurance Assistance Program, SHIP) ដើម្បីពិភាក្សាជាមួយអ្នកប្រឹក្សាយោបល់ SHIP អំពី Medicare បានផងដែរ។ នៅក្នុងរដ្ឋ Rhode Island កម្មវិធី SHIP ត្រូវបានផ្តល់ដោយការិយាល័យវិទ្យុសម្រាប់ប្រកបដោយសុខភាពល្អ (OHA)។ កម្មវិធី SHIP បានបណ្តុះបណ្តាលអ្នកផ្តល់ប្រឹក្សានៅគ្រប់រដ្ឋទាំងអស់ ហើយសេវាកម្មនានាគឺឥតគិតថ្លៃ។ ដើម្បីពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់របស់ SHIP សូមទូរសព្ទទៅលេខ 1-888-884-8721 (TTY 711)។

កម្មវិធីគាំទ្រការចុះឈ្មោះ Medicare-Medicaid (MME)

ផ្តល់ការប្រឹក្សាធានារ៉ាប់រងសុខភាពមួយទល់មួយដោយឥតគិតថ្លៃដល់អ្នកដែលមាន Medicare និង Medicaid។ នៅក្នុងរដ្ឋ Rhode Island កម្មវិធី MME ត្រូវបានផ្តល់ដោយ The POINT។ ដើម្បីពិគ្រោះជាមួយអ្នកប្រឹក្សា MME សូមទូរសព្ទទៅលេខ 1-401-462-4444 (TTY 711) ឬទូរសព្ទទៅលេខ 2-1-1។

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាម រយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY ។



ចំពោះព័ត៌មានបន្ថែម សូមមើល ជំពូកទី 2 ក្នុងសៀវភៅណែនាំសមាជិក របស់អ្នក។

F5. ការទទួលបានជំនួយពី Medicare

ដើម្បីទទួលបានព័ត៌មានដោយផ្ទាល់ពី Medicare នោះលោកអ្នកអាចហៅទូរសព្ទតាមរយៈលេខ 1-800-MEDICARE (1-800-633-4227) រយៈពេល 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកប្រើ TTY គួរតែហៅទូរសព្ទទៅកាន់លេខ 1-877-486-2048។

គេហទំព័ររបស់ Medicare

លោកអ្នកអាចចូលមើលគេហទំព័ររបស់ Medicare (www.medicare.gov)។
ប្រសិនបើលោកអ្នកជ្រើសរើសដកឈ្មោះចេញពីគម្រោង Medicare-Medicaid ហើយចុះឈ្មោះក្នុងគម្រោង Medicare Advantage មួយ គេហទំព័រ Medicare មានព័ត៌មានអំពីថ្លៃចំណាយ ការធានារ៉ាប់រង និងចំណាត់ថ្នាក់គុណភាព ដើម្បីជួយអ្នកប្រៀបធៀបទៅលើគម្រោង Medicare Advantage ផ្សេងទៀត។
លោកអ្នកអាចរកបានព័ត៌មានពីគម្រោង Medicare Advantage ផ្សេង
ដែលមានក្នុងតំបន់របស់លោកអ្នកដោយប្រើប្រាស់ Medicare Plan Finder នៅលើគេហទំព័រ Medicare។
(ដើម្បីមើលព័ត៌មានអំពីគម្រោង សូមចូលទៅកាន់គេហទំព័រ www.medicare.gov ហើយចុចលើ "Find plans"។)

Medicare និងអ្នកក្នុងឆ្នាំ 2023

លោកអ្នកអាចអានសៀវភៅណែនាំអំពី Medicare និងអ្នកក្នុងឆ្នាំ 2023។
រៀងរាល់ឆ្នាំក្នុងរដូវស្លឹកឈើជ្រុះ កូនសៀវភៅនេះត្រូវបានធ្វើតាម
ប្រៃសណីយ៍ទៅអ្នកដែលមានគម្រោង Medicare។ សៀវភៅមានសេចក្តីសង្ខេបអំពីអត្ថប្រយោជន៍
Medicare សិទ្ធិ និងការការពារ និងចម្លើយចំពោះសំណួរដែលគេសួរ ញឹកញាប់អំពី Medicare។

ប្រសិនបើលោកអ្នកគ្មានច្បាប់ចម្លងនៃកូនសៀវភៅនេះទេ
លោកអ្នកអាចទទួលបាននៅលើគេហទំព័ររបស់ Medicare (www.medicare.gov/Pubs/pdf/10050-medicare-and-you.pdf) ឬតាមរយៈការហៅទូរសព្ទទៅកាន់លេខ 1-800-MEDICARE (1-800-633-4227) 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកប្រើប្រាស់ TTY គួរតែទូរសព្ទទៅលេខ 1-877-486-2048។

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាម
រយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង
8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅសៀវភៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក
អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់
។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ
www.nhpri.org/INTEGRITY ។

F6. ការទទួលបានជំនួយពី Rhode Island Medicaid

សម្រាប់សំណួរនានាអំពីជំនួយដែលអ្នកទទួលបានពី Medicaid សូមហៅទូរសព្ទទៅកាន់ Rhode Island Medicaid នៅមជ្ឈមណ្ឌល DHS Call Center តាមលេខ 1-855-697-4347។

F7. ការទទួលបានជំនួយពីអង្គការកែលម្អគុណភាពរបស់ Rhode Island (QIO)

នៅក្នុង Rhode Island អង្គការកែលម្អគុណភាព (Quality Improvement Organization, QIO) ត្រូវបានគេហៅថា KEPRO។ អង្គការ QIO គឺជាក្រុមវេជ្ជបណ្ឌិត និងអ្នកវិជ្ជាជីវៈថែទាំសុខភាពផ្សេងទៀតដែលរដ្ឋាភិបាលសហព័ន្ធបង់ប្រាក់ទៅឱ្យ។ អ្នកជំនាញទាំងនេះមិនមែនជាផ្នែកនៃគម្រោងរបស់យើងខ្ញុំទេ។ Medicare បង់ថ្លៃឱ្យពួកគេមកពិនិត្យ និងសហការជាមួយ Medicare ដើម្បីធ្វើឱ្យគុណភាពថែទាំសុខភាពពលរដ្ឋមានសភាពកាន់តែល្អប្រសើរ។ KEPRO នឹងផ្តល់ការពិនិត្យឡើងវិញឯករាជ្យថាតើវាសមស្របតាមវេជ្ជសាស្ត្រ ឬក៏អត់បើយើងខ្ញុំបញ្ចប់ការធានារ៉ាប់រងលើសេវារបស់អ្នក។ សូមហៅទូរសព្ទទៅលេខ 1-888-319-8452 (TTY 1-855-843-4776) ម៉ោង 9 ព្រឹកដល់ 5 ល្ងាច នៅថ្ងៃចន្ទ - ថ្ងៃសុក្រ ពីម៉ោង 11 ព្រឹក ដល់ម៉ោង 3 រសៀល នៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក ។

F8. ធនធានផ្សេងទៀត

ការិយាល័យ Rhode Island Office of Healthy Aging ជួយផ្តល់ព័ត៌មានដល់មនុស្សចាស់ គ្រួសារ និងអ្នកថែទាំនៃ Rhode Island។ កម្មវិធី និងសេវាមួយចំនួនរួមបញ្ចូលទាំង ប៉ុន្តែអាចមានបន្ថែមទៀតចំពោះការគ្រប់គ្រងករណី ជំនួយផ្តល់កម្ដៅ ជំនួយផ្នែកច្បាប់ សេវា និងជំនួយរយៈពេលយូរ (Long Term Services and Supports, LTSS) របស់ Rhode Island Medicaid និងរាយការណ៍អំពីការរំលោភបំពានដល់មនុស្សចាស់។ សូមហៅទូរសព្ទទៅកាន់លេខ 1-401-462-3000 (TTY 1-401- 462-0740) ម៉ោង 8:30 ព្រឹកដល់ម៉ោង 4 ល្ងាច ថ្ងៃចន្ទ- សុក្រ។

មជ្ឈមណ្ឌលច្បាប់ស្តីពីភាពពិការ Rhode Island Disability Law Center (RIDLC)

គឺជាការិយាល័យច្បាប់មិនស្វែងរកប្រាក់ចំណេញឯករាជ្យមួយ ដែលត្រូវបានកំណត់ថាជាប្រព័ន្ធការពារ និងតស៊ូមតិរបស់សហព័ន្ធ Rhode Island។ ពួកគេជួយផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃដល់ជនពិការ។ សូមហៅទូរសព្ទទៅកាន់លេខ 1-401-831-3150 (TTY 1-401-831-5335) ម៉ោង 9 ព្រឹកដល់ម៉ោង 5 ល្ងាច ថ្ងៃចន្ទ - សុក្រ ។

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាម រយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់ ។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY ។

Crossroads Rhode Island ផ្តល់ព័ត៌មានអំពីតម្លៃផ្ទះសមរម្យសម្រាប់គ្រួសារនិងបុគ្គល សេវាអប់រំ
និងសេវាការងារ បន្ថែមលើសេវាសង្គ្រោះបន្ទាន់ 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។
សូមហៅទូរសព្ទទៅកាន់លេខ 1-401-521-2255 (TTY 711) 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ ។

United Way of Rhode Island ផ្តល់ជូនព័ត៌មានដោយឥតគិតថ្លៃ
និងរក្សាព័ត៌មានសម្រាប់អំពីជំនួយសម្រាប់តម្រូវការសេវាមនុស្ស ដូចជាលំនៅដ្ឋាន អាហារ
និងការថែទាំកុមារ។ សូមហៅទូរសព្ទទៅកាន់លេខ 211 ឬ 1-401-444-0600 (TTY 711) ។

ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាម
រយៈលេខ 1-844-812-6896 និង 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ពីម៉ោង
8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក
អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់
។ ការទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ
www.nhpri.org/INTEGRITY ។